

## ពិធីការសម្រាប់ការរក្សាកំលាតសង្គម៖ ឧបសម្ព័ន្ធ A

បច្ចុប្បន្នភាពថ្មីៗ៖  
10/5/20៖ បានបន្ថែមការបញ្ជាក់ថាការវាយតម្លៃភ្លៀវ ក៏ដូចជាបញ្ជូលថាតើពួកគេកំពុងចាំបាច់ត្រូវ  
ស្ថិតក្រោមការនៅដាច់ដោយឡែក ឬការនៅដាច់ពីគេឬក៏អត់ផងដែរ។

ឈ្មោះអាជីវកម្ម៖ \_\_\_\_\_

អាសយដ្ឋានទីកន្លែង៖ \_\_\_\_\_

ប្រហាក់ប្រហែលទំហំទីផ្គត់ផ្គង់ជាហ្វីតការ៉ា  
ដែលបើកដល់សាធារណជន៖ \_\_\_\_\_

**អាជីវកម្មត្រូវតែដាក់ចុះនូវវិធានការណ៍ដែលអាចអនុវត្តបានទាំងអស់ ដែលមានរាយនៅខាងក្រោម និងត្រូវ  
ត្រៀមខ្លួនដើម្បីពន្យល់ពីមូលហេតុនៃវិធានការណ៍ណាមួយដែលមិនត្រូវបានអនុវត្ត ក៏មិនអាចអនុវត្តបាន  
សម្រាប់អាជីវកម្ម។**

**A. ស្លាកសញ្ញា**

បិទផ្សាយស្លាកសញ្ញានៃច្បាប់ចម្លងរបស់ពិធីការនៃការរក្សាកំលាតសង្គមនៅច្រកចូលសាធារណៈនីមួយៗនៃអគារ។

**B. វិធានការណ៍ដើម្បីការពារសុខភាពបុគ្គលិក (តួសន្លឹកទាំងអស់ដែលអនុវត្តសម្រាប់ទីកន្លែង)**

មនុស្សគ្រប់គ្នាដែលអាចបំពេញកិច្ចការរបស់ខ្លួនពីផ្ទះ ត្រូវបានណែនាំឱ្យធ្វើដូច្នោះ។

បុគ្គលិកទាំងអស់ត្រូវបានប្រាប់ថាមកធ្វើការ បើសិនជាឈឺ។

បន្ទាប់ពីទទួលបានព័ត៌មានថាមានបុគ្គលិកម្នាក់ ឬច្រើននាក់ធ្វើតេស្តវិជ្ជមាន ឬមានរោគសញ្ញាដែលដូចគ្នាជាមួយជំងឺ  
COVID-19 (ករណី) និយោជកមានគម្រោង ឬពិធីការដើម្បីឱ្យករណីទាំងនោះដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅផ្ទះ និង  
គម្រោងមានការនៅដាច់ពីគេដោយខ្លួនឯងក្នុងសម្រាប់បុគ្គលិកដែលមានការប៉ះពាល់ជាមួយករណីនៅកន្លែងធ្វើការ។  
គម្រោងការរបស់និយោជកត្រូវតែពិចារណាពីពិធីការសម្រាប់បុគ្គលិកដែលបាននៅដាច់ពីគេទាំងអស់  
ដើម្បីអាចទទួលបាន ឬធ្វើតេស្តរកជំងឺ COVID-19 ដើម្បីកំណត់ថាតើមានការប៉ះពាល់នៅកន្លែងធ្វើការបន្ថែមទៀត  
ឬក៏អត់ ដែលអាចគម្រោងវិធានការណ៍គ្រប់គ្រងជំងឺ COVID-19 បន្ថែម។

**ការត្រួតពិនិត្យបុគ្គលិក** ត្រូវបានធ្វើឡើងមុនពេលបុគ្គលិកអាចនឹងចូលមកកាន់កន្លែងធ្វើការ។ ការត្រួតពិនិត្យ ត្រូវតែ  
រាប់បញ្ចូលការពិនិត្យទាក់ទងនឹងការក្អក ការដកដង្ហើមខ្លី ការពិបាកដកដង្ហើម និងអាក្រក់ក្រៅឬក្រុនរងា  
និងថាតើបុគ្គលិកបានប៉ះពាល់ជាមួយបុគ្គលដែលត្រូវបានគេដឹងថាបានឆ្លងជំងឺ COVID-19 ក្នុងរយៈពេល 14  
ថ្ងៃចុងក្រោយឬក៏អត់។ ការត្រួតពិនិត្យទាំងនេះអាចធ្វើបានពីចម្ងាយ ឬដោយផ្ទាល់នៅពេលបុគ្គលិកមកដល់។  
ការពិនិត្យសិទ្ធិភាពក៏ត្រូវតែធ្វើឡើងនៅកន្លែងធ្វើការផងដែរ បើសិនជាអាចធ្វើបាន។

នៅក្នុងករណីដែលរកឃើញថាមានករណីចំនួន 3 ឬច្រើនជាងនេះនៅកន្លែងធ្វើការក្នុងរយៈពេល 14 ថ្ងៃ  
នោះនិយោជកត្រូវរាយការណ៍ពីចម្លោះនេះទៅនាយកដ្ឋានសុខភាពសាធារណៈតាមរយៈលេខ (888) 397-3993 ឬ  
(213) 240-7821។ បើសិនជាចម្លោះត្រូវបានរកឃើញនៅកន្លែងការងារ  
នាយកដ្ឋានសុខភាពសាធារណៈនឹងចាប់ផ្តើមការឆ្លើយតបនឹងការឆ្លងជាចម្លោះដែលរួមមានការផ្តល់ការណែនាំ  
និងអនុសាសន៍អំពីការគ្រប់គ្រងការឆ្លងជំងឺ ការគាំទ្របច្ចេកទេស  
និងវិធានការណ៍គ្រប់គ្រងដែលជាក់លាក់តាមតំបន់។ អ្នកគ្រប់គ្រងករណី  
សុខភាពសាធារណៈនឹងត្រូវបានចាត់តាំងសម្រាប់ធ្វើការស៊ើបអង្កេតលើចម្លោះនេះ  
ដើម្បីជួយដឹកនាំការឆ្លើយតបនៅទីកន្លែង។

បុគ្គលិកដែលមានការប៉ះពាល់ជាមួយអ្នកដទៃទទួលបានប្រាក់បៀវត្សសមស្របដែលគ្របដណ្តប់ និងមាត់ដោយឥតគិតថ្លៃ។ បុគ្គលិកត្រូវពាក់របាំងមុខនេះគ្រប់ពេលវេលាក្នុងអំឡុងថ្ងៃធ្វើការ នៅពេលប៉ះពាល់ ឬទំនងជាប៉ះពាល់ជាមួយអ្នកដទៃ។ បុគ្គលិកដែលត្រូវបានណែនាំដោយអ្នកផ្តល់សេវាវេជ្ជសាស្ត្ររបស់ខ្លួនថាពួកគេមិនគួរពាក់របាំងមុខ គួរពាក់សន្ទះបាំងមុខដែលមានក្រណាត់រ៉ែត្រឹមត្រូវ ដើម្បីអនុលោមតាមបទបញ្ជារបស់រដ្ឋ ដរាបណាស្ថានភាពសុខភាពរបស់ពួកគេអនុញ្ញាតឱ្យធ្វើដូច្នោះ។ ក្រណាត់ដែលមានទម្រង់រឹតតឹងខាងក្រោមចង្កាគឺជាការល្អ។ មិនគួរប្រើម៉ាស់ដែលមានវាល់មួយផ្លូវឡើយ។ បុគ្គលិកមិនចាំបាច់ពាក់ក្រណាត់បាំងមុខពេលនៅម្នាក់ឯងនៅក្នុងការិយាល័យឯកជន ឬបន្ទប់តូចដែលមានរបាំងវិវាទការពារខ្ពស់ជាងកម្ពស់បុគ្គលិកនៅពេលឈរនោះទេ។

បុគ្គលិកត្រូវបានណែនាំឱ្យបោកគក់ ឬប្តូររបាំងមុខរបស់ខ្លួនជារៀងរាល់ថ្ងៃ។

គុ ឬស្ថានីយការងារបុគ្គលទាំងអស់ត្រូវបានបំបែកពីគ្នាយ៉ាងតិចប្រាំមួយហ្វីត។

- បន្ទប់សម្រាក បន្ទប់ទឹក និងទឹកត្រជាក់ទូទៅផ្សេងទៀត កំពុងត្រូវបានសម្លាប់មេរោគជាញឹកញាប់ទៅតាមកាលវិភាគដូចខាងក្រោម៖
- បន្ទប់សម្រាក៖ \_\_\_\_\_
  - បន្ទប់ទឹក៖ \_\_\_\_\_
  - ផ្សេងទៀត៖ \_\_\_\_\_

សារធាតុសម្លាប់មេរោគ និងការផ្គត់ផ្គង់ដែលពាក់ព័ន្ធគឺមានសម្រាប់បុគ្គលិកទាំងអស់នៅទីតាំងដូចខាងក្រោម៖

ទឹកអនាម័យលាងដៃដែលមានប្រសិទ្ធភាពប្រឆាំងជំងឺ COVID-19 គឺមានសម្រាប់បុគ្គលិកទាំងអស់នៅទីតាំងដូចខាងក្រោម៖

សាប៊ូ និងទឹកគឺមានសម្រាប់បុគ្គលិកទាំងអស់នៅទីតាំងដូចខាងក្រោម៖

បុគ្គលិកត្រូវបានអនុញ្ញាតឱ្យសម្រាកជាញឹកញាប់ដើម្បីលាងដៃរបស់ខ្លួន។

ច្បាប់ចម្លងនៃពិធីការនេះត្រូវបានចែកចាយទៅបុគ្គលិកទាំងអស់។

ស្រេចចិត្ត—ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

**C. វិធានការណ៍ដើម្បីទប់ស្កាត់កំឡើងមានការប្រមូលផ្តុំ (គូសផឹកទាំងអស់ដែលអនុវត្តសម្រាប់ទឹកត្រជាក់)**

កំណត់ចំនួនអតិថិជននៅក្នុងហាងក្នុងពេលតែមួយ ដែលអនុញ្ញាតឱ្យអតិថិជន និងបុគ្គលិករក្សាកំលាំងយ៉ាងតិចប្រាំមួយហ្វីតពីគ្នាបានយ៉ាងងាយស្រួលនៅគ្រប់ពេលវេលាដែលអាចអនុវត្តបាន។ ចំនួនអតិបរមារបស់អតិថិជននៅក្នុងអគារ៖

ដាក់ឱ្យបុគ្គលិកម្នាក់ប្រចាំការនៅទ្វារចូល ដើម្បីប្រាកដថាមិនលើសចំនួនអតិបរមារបស់អតិថិជន នៅក្នុងអគារ។

ការដាក់កម្រិតក្នុងមនុស្សម្នាក់ សម្រាប់ទំនិញដែលឆាប់លក់អស់ដើម្បីកាត់បន្ថយហួសមនុស្ស និងការតម្រង់ជួរ។ ពន្យល់៖

ស្រេចចិត្ត—ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

**D. វិធានការណ៍ដើម្បីរក្សាឱ្យមនុស្សស្ថិតនៅឃ្លាតពីគ្នាយ៉ាងតិចប្រាំមួយហ្វីត (គូសជីកទាំងអស់ដែលអនុវត្តសម្រាប់ទីកន្លែង)**

- ការដាក់ស្លាកសញ្ញានៅខាងក្រៅហាងដែលរំលឹកឱ្យមនុស្សស្ថិតនៅឃ្លាតពីគ្នាយ៉ាងតិចប្រាំមួយហ្វីត រាប់ទាំងពេលតម្រង់ជួរ។
- ការបិទបង់ស្តិត ឬគ្រឿងសម្គាល់ផ្សេងទៀតដែលមានគំរូតម្លាតយ៉ាងតិចប្រាំមួយហ្វីតពីគ្នានៅទីកន្លែងតម្រង់ជួរ របស់អតិថិជនខាងក្នុងហាង និងនៅលើផ្លូវដើរនៃច្រកចូលសាធារណៈដោយមានសញ្ញាណែនាំឱ្យអតិថិជនប្រើ ប្រាស់គ្រឿងសម្គាល់ដើម្បីរក្សាគំរូតម្លាត។
- បំបែកតំបន់កុម្មុំពីតំបន់ដឹកជញ្ជូនដើម្បីទប់ស្កាត់កុំឱ្យអតិថិជនប្រមូលផ្តុំ។
- បុគ្គលិកទាំងអស់ត្រូវបានណែនាំឱ្យរក្សាគំរូតម្លាតយ៉ាងតិចប្រាំមួយហ្វីតពីអតិថិជន និងពីបុគ្គលិកដទៃទៀត លើកលែង តែបុគ្គលិកអាចមកជិតមួយភ្លែតនៅពេលចាំបាច់ដើម្បីទទួលយកការបង់ប្រាក់ ដឹកជញ្ជូនទំនិញឬសេវាកម្ម ឬនៅពេលចាំបាច់។
- ស្រេចចិត្ត—ប្រើប្រាស់ច្រកចូលផ្លូវមួយទិសដើម្បីសម្រួលដល់ការរក្សាគំរូតម្លាតសង្គម។
- ស្រេចចិត្ត—ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

**E. វិធានការណ៍ដើម្បីទប់ស្កាត់ការប៉ះពាល់ដែលមិនចាំបាច់ (គូសជីកទាំងអស់ដែលអនុវត្តសម្រាប់ទីកន្លែង)**

- ទប់ស្កាត់មនុស្សមិនឱ្យចាប់ដោយខ្លួនឯងនូវរបស់អ្វីមួយដែលទាក់ទងនឹងម្ហូបអាហារ។
  - ទំនិញទាំងអស់ត្រូវបានវេចខ្ចប់ជាមុននៅក្នុងឧបករណ៍ផ្ទុកបិទជិតដោយបុគ្គលិក។
  - ធុងម្ហូបអាហារដុំមិនមានសម្រាប់ការប្រើប្រាស់សេវាកម្មចាប់ដោយខ្លួនរបស់អតិថិជនឡើយ។
  - ការភ្ជក់ម្ហូបអាហារសាកល្បង ត្រូវបានហាមឃាត់។
- ផ្តល់ប្រព័ន្ធបង់ប្រាក់ដែលមិនមានការប៉ះ ឬបើមិនអាចធ្វើបាន ធ្វើអនាម័យប្រព័ន្ធបង់ប្រាក់ជាប្រចាំ។ ពិពណ៌នា៖
- ស្រេចចិត្ត - ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត (ឧ. ការផ្តល់ម៉ោងធ្វើការសម្រាប់តែជនចាស់ជរា)៖

**F. វិធានការណ៍ដើម្បីលើកកម្ពស់ការគ្រប់គ្រងការឆ្លងមេរោគ**

- ភ្ញៀវដែលមកដល់ទីកន្លែងត្រូវបានរំលឹកឱ្យពាក់ម៉ែននៅគ្រប់ពេលវេលា (លើកលែងតែពេលបរិភោគ ឬផឹក បើសិនជាអាចធ្វើបាន) ខណៈពេលនៅក្នុងទីកន្លែង ឬនៅលើទីធ្លានៃទីកន្លែង។ នេះអនុវត្តទៅលើមនុស្សទាំងអស់ និង កុមារដែលមានអាយុចាប់ពី 2 ឆ្នាំឡើងទៅ។ មានតែបុគ្គលដែលត្រូវបានណែនាំមិនឱ្យពាក់ម៉ែនដោយ អ្នកផ្តល់សេវាវេជ្ជសាស្ត្រប៉ុណ្ណោះទើបត្រូវបានលើកលែងពីការពាក់នេះ។ ដើម្បីកាត់បន្ថយស្ថិតភាពបុគ្គលិករបស់អ្នក និង ភ្ញៀវផ្សេងទៀត ក្នុងការដាក់ម៉ែនឱ្យភ្ញៀវដែលមកដល់ដោយគ្មានវា។
- ការត្រួតពិនិត្យរោគសញ្ញាត្រូវបានធ្វើឡើងមុនពេលភ្ញៀវអាចនឹងចូលក្នុងទីកន្លែង។ ការត្រួតពិនិត្យ ត្រូវតែរាប់បញ្ចូលការពិនិត្យទាក់ទងនឹងការក្អក ការដកដង្ហើមខ្លី ការពិបាកដកដង្ហើម អាការ្យគ្រុនក្តៅឬគ្រុនរងា និងថាតើបុគ្គលនោះកំពុងស្ថិតក្រោមសេចក្តីបង្គាប់ឱ្យនៅដាច់ដោយឡែក ឬនៅដាច់ពីគេឬក៏អត់។ ការត្រួតពិនិត្យទាំងនេះអាចធ្វើបានដោយផ្ទាល់ ឬតាមរយៈវិធីផ្សេងទៀតដូចជាការពិនិត្យរោគសញ្ញាតាមអនឡាញ ឬតាមរយៈស្លាកសញ្ញាដែលបានបិទនៅច្រកចូលទីកន្លែងដោយថ្លែងថាភ្ញៀវដែលមានរោគសញ្ញាទាំងនេះ មិនគួរចូលក្នុងទីកន្លែងឡើយ។

**G. វិធានការណ៍ដើម្បីបង្កើនអនាម័យ (គូសជីកទាំងអស់ដែលអនុវត្តសម្រាប់ទីកន្លែង)**

- បន្ទប់ទឹកដែលជាធម្មតាបើកទ្វារដល់សាធារណជន ត្រូវបន្តបើកទ្វារដល់សាធារណជនដែល។

- ក្រដាសជូតសម្លាប់មេរោគដែលមានប្រសិទ្ធភាពប្រឆាំងជំងឺ COVID-19 គឺមាននៅជិតរទេះទិញភ្លាស់ និង កន្ត្រកទិញភ្លាស់។
- បុគ្គលិកត្រូវបានចាត់តាំងឱ្យសម្លាប់មេរោគលើរទេះ និងកន្ត្រកជាញឹកញាប់ ជាការប្រសើរគឺបន្ទាប់ពីប្រើម្តងៗ។
- ទឹកអនាម័យលាងដៃ សាប៊ូនិងទឹក ឬសារធាតុសម្លាប់មេរោគដែលមានប្រសិទ្ធភាព គឺមានសម្រាប់សាធារណជននៅ ឬក្បែរច្រកចូលនៃទឹកនៃដី នៅបញ្ជូរភិតភ័យ និងគ្រប់ទីកន្លែងផ្សេងទៀតនៅខាងក្នុងហាង ឬខាងក្រៅ ដែលមនុស្សមានការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។
- ការសម្លាប់មេរោគលើឧបករណ៍សម្រាប់បង់ប្រាក់ បិទ បិទសម្រាប់ប្រើលើថាច់(styluses) បន្ទាប់ពីប្រើប្រាស់ម្តងៗ។
- ការសម្លាប់មេរោគលើផ្ទៃដែលមានការប៉ះពាល់ច្រើនជាញឹកញាប់។
- ស្រេចចិត្ត- ពិពណ៌នាពីវិធានការណ៍ផ្សេងទៀត៖

**វិធានការណ៍បន្ថែមទាំងឡាយដែលខុសពីខាងលើ ត្រូវត្រូវបានរាយនៅលើទំព័រដាច់ដោយឡែក ដែល អាជីវកម្មត្រូវត្រួតពិនិត្យជាមួយឯកសារនេះ។**

**អ្នកអាចទាក់ទងបុគ្គលខាងក្រោមជាមួយសំណួរ ឬមតិអំពីពិធីការនេះ៖**

**ឈ្មោះទំនាក់ទំនងអាជីវកម្ម៖** \_\_\_\_\_ **លេខទូរសព្ទ៖** \_\_\_\_\_

**កាលបរិច្ឆេទកែសម្រួលចុងក្រោយ៖** \_\_\_\_\_